



វិសាលភាពមតិក៏នឹងត្រូវបានទទួលយករហូតដល់ថ្ងៃទី 10 ខែមីនា

ផ្តល់មតិទៅលើផ្លូវ ស្ថានីយ៍ និងប្រតិបត្តិការ និងកន្លែងថែទាំកន្លែងជំនួសដើម្បីសិក្សាបន្ថែម។

ផ្តល់ធាតុចូលលើតំបន់នៃបរិស្ថានធម្មជាតិ និងសំណង់ដើម្បីវាយតម្លៃនៅក្នុងសេចក្តីព្រាង Draft EIS ។

ផ្តល់មតិក្នុងសេចក្តីថ្លែងការណ៍ Purpose and Need Statement ។

សូមចំណាំថា វិសាលភាពនៃការបញ្ចេញមតិ គឺជាកំណត់ត្រាសាធារណៈ ។ ប្រសិនបើអ្នកផ្តល់ព័ត៌មានផ្ទាល់ខ្លួន វាអាចមានបង្ហាញជាសាធារណៈ ឬបោះពុម្ពនៅក្នុងឯកសារគម្រោងនាពេលអនាគត។

គម្រោងនេះត្រូវការដោយសារតែ

ការកកស្ទះផ្លូវរាវនៅលើផ្លូវជាតិលេខ 5 Interstate 5 និង State Route 99 - ផ្លូវហាយវេរថមបងចំនួនពីរដលៃតភ្ជាប់សហគមន៍តាមច្រករៀង - ពន្យារពេលអនុវត្តវិធីដំណើរនាពេលបច្ចុប្បន្ននេះ រួមទាំងអនុវត្តដំណើរការសម្រេចយោងយុត្តិធម៌ និងផ្សេងៗទៀតដាក់សេរីវេយនុតក្នុងឆ្នាំដំណើរ ជាពិសេសក្នុងអំឡុងពេលផ្លូវដំណើរ។

សូមទានភាពរីករាយ និងអនុវត្តយុត្តិធម៌នេះ ត្រូវបានគាំទ្រដោយបន្តការគាំទ្រអាក្រក់ទៅៗ នៅពេលដំលៃចំនួនបុរាណជន និងការងារក្នុងតំបន់ក៏នឹងឡើង។

ក្រុមប្រឹក្សាតំបន់ Puget Sound Regional Council (អង្គការរៀបចំផែនការទីក្រុងក្នុងតំបន់) និងផែនការក្នុងតំបន់អំពាវនាវឱ្យមានការឆ្លងកាត់ដលៃមានសមត្ថភាពខ្ពស់នៅក្នុងច្រករៀងស្របតាម Puget Sound Regional Council's VISION 2050 និងផែនការ Sound Transit's Regional Transit Long-Range Plan ។

អនុវត្តស្រុក និងសហគមន៍នៃខោនធី Snohomish រួមទាំងអនុវត្តស្រុកដលៃពឹងផ្អែកលើការផ្លាស់ប្តូរឆ្លងកាត់ និងបុរាណជនដលៃមានចំណូលទាប បុរាណជនដលៃមានអត្រាតិច ត្រូវការការចំណាយក្នុងតំបន់រយៈពេលវែង និងការតភ្ជាប់ពហុមុខងារ ដូចដលៃមានអំពាវនាវនៅក្នុងច្បាប់គ្រប់គ្រងកំណើនរដ្ឋវ៉ាស៊ីនតាន Washington State Growth Management Act ។

ផែនការថ្នាក់តំបន់ និងក្នុងតំបន់អំពាវនាវឱ្យមានការបង្កើនដង់ស៊ីតេលើដីដុំដី និង/ឬការងារនៅ និងជីវិតស្រស់ដលៃមានសមត្ថភាពខ្ពស់ និងជំនួយសេវាសម្រាប់ការចូលរួមប្រជាពលរដ្ឋ។

គោលដៅបរិស្ថាន និងនិរន្តរភាពនៃរដ្ឋ និងតំបន់ ដូចដលៃមានបង្កើតឡើងនៅក្នុងច្បាប់របស់រដ្ឋវ៉ាស៊ីនតាន Washington និងបញ្ញត្តិក្នុង Puget Sound Regional Council's VISION 2050 និងផែនការដឹកជញ្ជូនក្នុងតំបន់ Regional Transportation Plan រួមមានការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដោយផ្តល់អាទិភាពដលៃការវិនិយោគលើកម្រិតជញ្ជូនដលៃកាត់បន្ថយចំនួនម៉ាយដលៃវេលាដំណើរ។

ប្រព័ន្ធក្នុងតំបន់បច្ចុប្បន្នខ្លះៗកន្លងវែងប្រតិបត្តិការ និងថែទាំដលៃមានសមត្ថភាពគ្រប់គ្រាន់ និងទីតាំងសមរម្យ ដើម្បីគាំទ្រដលៃប្រតិបត្តិការរយៈពេលវែងប្រកបដោយប្រសិទ្ធភាព និងអាចទុកចិត្តបានសម្រាប់ការពង្រីកផ្លូវរថភ្លើងក្នុងក្រុងព្រៃប្រព័ន្ធរួមទាំងដំណាក់កាលបន្តទៀតនៃការពង្រីកផ្លូវរថភ្លើងក្នុងស្រុកនៅក្នុង Snohomish និង King Counties ។

ការថែទាំផ្លូវរថភ្លើងក្នុងក្រុងថ្មី និងសមត្ថភាពផ្ទុកត្រូវមានជាមួយនឹងពេលវេលាគ្រប់គ្រាន់ដើម្បីទទួលយកការដឹកជញ្ជូន និងបញ្ញត្តិយានជំនិះថ្មីដើម្បីបំពេញតម្រូវការពង្រីកចំនួនថយនុតឲ្យមានច្រើន និងរក្សាទុកយានជំនិះដលៃមានស្ថាប័ន ខណៈដលៃយានជំនិះថ្មីត្រូវមានសាកល្បង និងរៀបចំ។

អ្នកគ្រប់គ្រងគម្រោង G DEK ប្រើ

everettlink.participate.online

7 5:30-7:30
: - :

Information at: everettlink.participate.online

15 5:00 - 7:30
Cascade High School, 801 E. Casino Rd. Everett, WA 98203

everettlinkcomments@soundtransit.org
425-492-7218
Everett Link Extension Kathy Fendt
Sound Transit
401 S. Jackson St.
Seattle, WA 98104



អ្នកក៏បកប្រែ 800-823-9230
Español Tagalog русский язык
한국어 日本語 Tiếng Việt

401 S. Jackson St., Seattle, WA 98104
800-201-4900 / TTY: 711
អ៊ីមែល: main@soundtransit.org
គេហទំព័រ: soundtransit.org
ព័ត៌មានក្នុងភាសាដទៃទៀត:
800-201-4900 / TTY: 711
អ៊ីមែល: accessibility@soundtransit.org

